

តើមូលហេតុអ្វីដែលខ្ញុំត្រូវ ផ្តិតម្រាមដៃ?

SFIS ជួយធានាថាពលរដ្ឋមួយរូបៗមិនត្រូវ បានទទួលជំនួយខុបជាន់គ្នា ដោយការប្រើ ប្រាស់អត្តសញ្ញាណកម្មរបស់ជនដទៃទៀត ។ ម៉្យាងទៀត SFIS ក៏ជួយពិនិត្យឲ្យដឹងថា រូប ផ្តិតម្រាមដៃរបស់អ្នកមាននៅក្នុងប្រព័ន្ធហើយ ឬនៅ ។



SFIS គឺសម្រាប់

យើងពិនិត្យរូបស្នាមម្រាមដៃរបស់អ្នក និងរូបថត ទល់នឹងប្រព័ន្ធទិន្នន័យរបស់ ជនដែលទទួលជំនួយពីរដ្ឋ ។

យើងប្រើព័ត៌មានសំរាប់តែ ការពារ និង ស៊ើប អង្កេតការទទួលជំនួយខុបជាន់គ្នាតែ ប៉ុណ្ណោះ ។ SFIS ចែករំលែកព័ត៌មាន នេះ តែជាមួយអាជ្ញាធរមានសមត្ថកិច្ច បើ សិនជាមានការសង្ស័យក្នុងការលួចបន្លំ ជំនួយ ។

SFIS

សំរាប់សុចរិតភាពនៃកម្មវិធី ។
ការពារមូលនិធិសាធារណៈ ។
ការពាររូបអ្នក ។



STATE OF CALIFORNIA
(រដ្ឋ California)

HEALTH AND HUMAN SERVICES AGENCY
(ទីភ្នាក់ងារសេវាសុខាភិបាល និងមនុស្សកិច្ច)

DEPARTMENT OF SOCIAL SERVICES
(ក្រសួងសេវាសង្គមកិច្ច)

PUB 337 (Cambodian) (9/12)

Statewide Fingerprint Imaging System

(ប្រព័ន្ធចក្របម្រាមដៃទូទាំងរដ្ឋ)



CALIFORNIA ក្រសួងសេវាសង្គមកិច្ច

តើ SFIS ជាអ្វី?

SFIS, ជាប្រព័ន្ធជីវចម្រុះដែលទូទាំងរដ្ឋ វាគឺជាប្រព័ន្ធកុំព្យូទ័រ និងប្រព័ន្ធទិន្នន័យដែល មានរូបស្នាមម្រាមដៃ, រូបភាព, និងព័ត៌មាន ពីករណីសំណុំរឿងរបស់មនុស្សធំដែលបាន សុំជំនួយពីកម្មវិធី CalWORKs ឬជំនួយ ទូទៅពីខោនធី/ជំនួយសង្គ្រោះទូទៅ ។

- SFIS គឺសម្ងាត់ ។ ប្រព័ន្ធនេះប្រើសំរាប់ ការ ពារ មិនឲ្យមានការលួចបន្លំជំនួយ សាធារណៈតែប៉ុណ្ណោះ ។
- SFIS គឺមិនមានភ្ជាប់ជាមួយនឹងប្រព័ន្ធ ឬប្រព័ន្ធទិន្នន័យដទៃទៀតឡើយ ។

តើនរណាខ្លះត្រូវឆ្លងកាត់ ដំណើរការរបស់ SFIS?

បើអ្នកដាក់ពាក្យសុំជំនួយពីកម្មវិធី CalWORKs:

- មនុស្សធំទាំងអស់សុំជំនួយសំរាប់ រូបគេ ។
- មនុស្សធំទាំងអស់សុំជំនួយសំរាប់ កុមារ មួយរូបក្នុងការថែទាំរបស់គេ ។

បើអ្នកដាក់ពាក្យសុំជំនួយទូទៅពីខោនធី/ជំនួយ សង្គ្រោះទូទៅ:

- រាល់មនុស្សធំទាំងអស់ដែលមានលក្ខណ សម្បត្តិ បើសិនជាខោនធីរបស់អ្នកប្រើ SFIS សំរាប់កម្មវិធីជំនួយរបស់គេ ។

អ្នកដាក់ពាក្យសុំជំនួយពីកម្មវិធី CalFresh មិន គួរឲ្យឆ្លងកាត់ដំណើរការរបស់ SFIS ទៀតទេ ពី ព្រោះមានការផ្លាស់ប្តូរក្នុងច្បាប់ ។

តើមានអ្វីកើតឡើង ក្នុងអំឡុងដំណើរ ការរបស់ SFIS?

ស្បៀនដែលធ្វើការនៅ SFIS នឹងសុំឲ្យអ្នកដាក់ ម្រាមចង្អុលដៃរបស់អ្នកលើម៉ាស៊ីនស្កែន អេឡិចត្រូ និច ។ ម៉ាស៊ីនស្កែននោះផ្តិតយករូបភាព ម្រាមដៃរបស់អ្នក ។ ស្បៀនការិយាល័យក៏ថត រូបភាពអ្នក រួចគេវាយបញ្ចូលឈ្មោះរបស់អ្នក និងព័ត៌មានពីករណីសំណុំរឿងរបស់អ្នក ។



តើមានអ្វីកើតឡើងចំពោះរូបស្នាម ម្រាមដៃរបស់ខ្ញុំ?

ស្នាមម្រាមដៃទាំងនោះត្រូវបានផ្ញើទៅប្រព័ន្ធទិន្ន ន័យ SFIS ហើយប្រៀបធៀបជាមួយនិង រូបស្នាម ម្រាមដៃរបស់អ្នកដទៃដែលបានសុំជំនួយដែរ ។ ស្នាមម្រាមដៃទាំងនោះត្រូវបានរក្សាទុកក្នុងប្រព័ន្ធ ទិន្នន័យ SFIS ហើយអាចចែករំលែកតែជាមួយ ភ្នាក់ងារខាងក្រៅដើម្បីការពារកុំឲ្យមានការលួចបន្លំ ជំនួយសាធារណៈ ។ ព័ត៌មានមិនអាចត្រូវបានប្រើ សំរាប់ក្នុងមូលហេតុអ្វីផ្សេងទៀតឡើយ ។

តើមានអ្វីកើតឡើង បើស្នាមម្រាម ដៃរបស់ខ្ញុំ ដូចគ្នា និងស្នាមម្រាមដៃ មានក្នុងប្រព័ន្ធ SFIS រួចហើយ?

ស្នាមម្រាមដៃដែលដូចគ្នាត្រូវបានពិនិត្យឡើង វិញ ក្រែងវាជាកំហុសរបស់ខោនធី ឬជាការ ទទួលជំនួយខុប ជាន់គ្នាដែលកើតចេញពីការ លួចបន្លំ ។ បើសិនជាកំហុសរបស់ខោនធី បញ្ហា នោះនឹងត្រូវកែតម្រូវ ហើយវាមិនមានប៉ះពាល់អ្វី ទៅលើពាក្យសុំជំនួយរបស់អ្នកឡើយ ។ បើសិន ជាមូលហេតុទាក់ទងនឹងការបន្តទទួលជំនួយខុប នោះជំនួយរបស់អ្នកប្រហែលត្រូវបដិសេធ ឬ កាត់ផ្តាច់ ។ បើសិនជាគេសំរេចបដិសេធជំនួយ របស់អ្នក នោះអ្នកនឹងត្រូវគេប្រាប់ពីរបៀបសុំធ្វើ ឧទ្ធរណ៍តវ៉ាពីសេចក្តីសំរេចនោះ ។ ជំនួយរបស់ អ្នកនឹងមិនអាចបញ្ឈប់ដោយគ្មានជូនដំណឹង មកអ្នកឡើយ ។

តើយ៉ាងណា បើខ្ញុំមិនអាចមក កាន់ការិយាល័យសំរាប់ SFIS?

ប្រាប់ខោនធី បើសិនជាអ្នកមានពិការភាព ឬ មានបញ្ហាដែលរារាំងអ្នកមិនឲ្យមកកាន់ ការិយាល័យបាន ។ ខោនធីមានក្រុម SFIS ចល័ត ហើយគេអាចមកជួបអ្នកបាន ។

តើមានអ្វីកើតឡើង បើខ្ញុំមិនឆ្លង កាត់តាមដំណើរការរបស់ SFIS?

ពាក្យសុំជំនួយរបស់អ្នកសំរាប់កម្មវិធី CalWORKs នឹងត្រូវបដិសេធ ។ ពាក្យសុំ ជំនួយរបស់អ្នកសំរាប់កម្មវិធី CalFresh (ឬហ្វុត ស្តែម) នឹងត្រូវនៅបន្តពីព្រោះមិនមានតម្រូវការពី SFIS ទេ ។ អ្នកនឹងទទួលជំនួយពីកម្មវិធី CalFresh បើសិនជាអ្នកមានលក្ខណៈត្រូវ តាមវិធាននៃលក្ខណសម្បត្តិដទៃទៀត ។